



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែមករា

ព្រឹទ្ធសភា នីតិកាលទី ៤
សម័យប្រជុំលើកទី ៤



លេខ ២៣១ ឆ្នាំទី២០ ព.ស ២៥៦៣ គ.ស ២០២០
Issue 231 Volume 20 BC 2563 BE 2020

មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៧ ១
- សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញបើកសន្និបាតបូកសរុបការងារ១៦ខែដំបូងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ៥
- សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតទីម័រខាងកើត ចូលជួបសម្តែងការគួរសម និងជម្រាបលា ៧
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេស នៃរដ្ឋសភាសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ៩
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនាការជាមួយប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ១២
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ១៤
- ព្រឹទ្ធសភារៀបចំវេទិកាថ្នាក់ខេត្ត ដើម្បីពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តមណ្ឌលគិរី ១៦
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១៨



សកម្មភាពគណៈកម្មការ

- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ នៅខេត្តព្រៃវែង ១៩
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ២០
- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា..... ៣០
- សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៣៤
- ការងារទទួលពាក្យបណ្តឹង ៣៦
- សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេស ៣៦



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២០ ៣៧
- អគ្គលេខាធិការព្រឹទ្ធសភាចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សមាគមអគ្គលេខាធិការសភាប្រើប្រាស់ភាសាបារាំង..... ៣៩
- សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៤០



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក កុក វ៉ៃ
លោកស្រី ទុំ បូជល

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការីកុំព្យូទ័រ
លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា
លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចប្រធានព្រឹទ្ធសភាអធិបតីភាពក្នុងការបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤។

ក្របក្រោយ៖ សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបការងារ១៦ខែដំបូងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិទ្យាស្ថានប្រចាំការសេចក្តី មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៧



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អធិបតីភាពបន្តសម័យប្រជុំលើកទី៤

យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៤ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច- វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា- ណាចក្រកម្ពុជា កាលពីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៨រូប។

អង្គប្រជុំបានដំណើរការតាមរបៀបវារៈចំនួន៧ រួមមាន៖ របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តបទ- ប្បញ្ញត្តិ នៃអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និង ការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ ទីឆ្ងាយ។



ឯកឧត្តម ម៉ុង ឫទ្ធី ឡើងអានរបាយការណ៍

សេចក្តីព្រាងច្បាប់នេះ ពាក់ព័ន្ធទៅនឹងក្នុងគោលបំណង ដើម្បីធានានូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយប្រកបដោយចីរភាព តាមរយៈការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនៃកិច្ចព្រមព្រៀង ប្រកបដោយប្រសិទ្ធភាព។

តាមរយៈការចូលជាសមាជិក នៃកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានផលប្រយោជន៍ សំខាន់ៗ ដូចជា៖ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង ការចូលរួមដោះស្រាយ ចំពោះការទទួលខុសត្រូវជាដ្ឋម្ចាស់ ទង់ជាតិរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ពង្រឹងកិច្ចសហ- ប្រតិបត្តិការក្នុងអនុតំបន់ តំបន់ និងអន្តរជាតិ ក្នុងការគ្រប់- គ្រងផលស្តុកត្រីផ្លាស់ទី លើកកម្ពស់ការគ្រប់គ្រងផលផល នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខកម្ពុជា ទទួលបានជំនួយ បច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិ ពិសេសសម្រាប់អនុវត្ត ការងារគ្រប់គ្រង និងអភិរក្សធនធានផលផល ទទួលបាន ការចែករំលែកនូវទិន្នន័យស្តីពី សកម្មភាពនេសាទ ផលចាប់ និងសមត្ថភាពនេសាទ អាចធានាបាននូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ ទីឆ្ងាយប្រកបដោយចីរភាព តាមរយៈការអនុវត្តបទប្ប- ញ្ញត្តិពាក់ព័ន្ធ នៃកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព។

សេចក្តីព្រាងច្បាប់នេះ ពាក់ព័ន្ធទៅនឹងមាន៣មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ជាលើកដំបូងចំនួន១១០សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យ ប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី៦។



ឯកឧត្តម វេង សាខុន ឡើងការពារសេចក្តីព្រាងច្បាប់



ឯកឧត្តម ជា ជេដ្ឋី ឡើងអានរបាយការណ៍

ឯកឧត្តម **វេង សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហ្គ្រីន ស៊ីស្តែនណេប៊ិល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យក្រុមហ៊ុនសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្គាវ៉ាត់ អាចផលិតអគ្គិសនីចំនួន៣៤,៦៧លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២០ មានទីតាំងស្ថានីយលើផ្ទៃដីទំហំប្រមាណ៣០ហិកតា ស្ថិតនៅភូមិច្រកម្លូស ឃុំជីកូ ស្រុកបារិត ខេត្តស្វាយរៀង។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី៦។

ឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន វ៉ាយ ជេវ៉ែរ ស៊ីបឆ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យក្រុមហ៊ុនសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ អាចផលិតអគ្គិសនីចំនួន៥០,០៧លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២០ មានទីតាំងស្ថានីយលើផ្ទៃដីទំហំប្រមាណ៤១ហិកតា ស្ថិតនៅផ្លូវជាតិលេខ៥៦ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី៦។

ឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន វ៉ាយសិន អេនធី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់ គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺ ព្រះអាទិត្យ អានុភាព៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យក្រុមហ៊ុនសាងសង់ ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ អាចផលិតអគ្គិសនីចំនួន១០៧,៥លាន គីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២០ មានទីតាំងស្ថានីយលើផ្ទៃដីទំហំប្រមាណ៨០ ហិចតា ស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្ត បាត់ដំបង។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ជាលើកដំបូងចំនួន១០៥សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យ ប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី៦។

ឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បាន អញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេចក អ៊ិនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយ ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព៣០ មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យក្រុមហ៊ុនសាងសង់ ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ អាចផលិតអគ្គិសនីចំនួន៤៨លានគីឡូវ៉ាត់

ម៉ោងក្នុង១ឆ្នាំ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២០ មានទីតាំងស្ថានីយលើផ្ទៃដីទំហំប្រមាណ៤០ហិចតា ស្ថិត នៅចន្លោះផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៣B ក្នុងភូមិ អន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ជាលើកដំបូងចំនួន១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យ ប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី៦។

ឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បាន អញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៦៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ជីអេសប៊ីភី សេកុង ជេវ៉ែ អ៊ែន មីនឺរ៉ែល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យព្រះរាជាណាចក្រ កម្ពុជាទទួលបាននូវអត្ថប្រយោជន៍យ៉ាងធំធេង ដែលអាច រួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋា- ភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការធានាដល់ការផ្គត់- ផ្គង់អគ្គិសនីប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ទាំងនៅទីប្រជុំជន និងជនបទ ប្រកបដោយនិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យ។

រោងចក្រផលិតអគ្គិសនីនេះ មានអានុភាពផលិត១.៨០០ មេហ្គាវ៉ាត់ ដែលមានអាណត្តិរយៈពេល ៣០ឆ្នាំ នឹងចាប់ផ្តើម ដំណើរការនៅខែតុលា ឆ្នាំ២០២៤ លើទំហំវិនិយោគសរុប ចំនួន៣.៥៤៥លានដុល្លារអាមេរិក គិតទាំងហេដ្ឋារចនា- សម្ព័ន្ធអណូងរ៉ែផ្សេងៗ រោងចក្រផលិតអគ្គិសនី អនុស្ថានីយ និងខ្សែបណ្តាញបញ្ជូនអគ្គិសនី ដែលមានតុងស្យុង៥០០ គីឡូវ៉ុល ប្រវែង៣០០គីឡូម៉ែត្រ មកដល់ព្រំដែន ដែលស្ថិត នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ជាប់នឹងខេត្តព្រះវិហារ

ប្រទេសកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១០៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី៦។

ឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងវិវត្តន៍ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៧៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនសេកុង ស៊ីម៉ង់ត ជេវ៉ែរ ផ្លែនី ឧបធើនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

រោងចក្រផលិតអគ្គិសនីនេះ មានអានុភាពផលិត៦០០មេហ្គាវ៉ាត់ មានអាណត្តិរយៈពេល ៣០ឆ្នាំ នឹងចាប់ផ្តើមដំណើរការនៅខែតុលា ឆ្នាំ២០២៤ លើទំហំវិនិយោគសរុបចំនួន១.៤២៥លានដុល្លារអាមេរិក គិតទាំងហេដ្ឋារចនាសម្ព័ន្ធអណ្តូងវ៉ែត្យុងថ្ម រោងចក្រផលិតអគ្គិសនី អនុស្ថានីយ និងខ្សែបណ្តាញបញ្ជូនអគ្គិសនី ដែលមានតុងស្យុង៥០០គីឡូវ៉ុល ប្រវែង៣០០គីឡូម៉ែត្រ មកដល់ព្រំដែន ដែលស្ថិត



ឯកឧត្តម ស៊ុយ សែម ឡើងការពារសេចក្តីព្រាងច្បាប់

នៅខេត្តចំប៉ាសាក់ប្រទេសឡាវ ជាប់នឹងខេត្តព្រះវិហារ ប្រទេសកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១០៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី៦។

ឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងវិវត្តន៍ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។


អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ ទេព មករា និងរូបភាព៖គង់ យ៉ារីន)



ទិដ្ឋភាពសមាជិក សមាជិកាព្រឹទ្ធសភា លើកដៃអនុម័តសេចក្តីព្រាងច្បាប់

**សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញមើលកសិបាតបូកសរុបការងារ
១៦ខែដំបូង របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់**



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុប

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ សម្តេចវិបុលសេនា-
ភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ-
កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និបាត
បូកសរុបការងារ១៦ខែដំបូង និងទិសដៅការងារឆ្នាំ២០២០
របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយ
មានការចូលរួមពីគណបក្សនយោបាយចំនួន១៦ ដែលជា
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅ
សាលប្រជុំសណ្ឋាគារសុខាវេស៊ីដង់ ស្ថិតក្នុងសង្កាត់ជ្រោយ-
ចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ**
ប្រធានព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃ
ខ្ពស់ចំពោះថ្នាក់ដឹកនាំកំពូល នៃគណបក្សនយោបាយចំនួន-
១៦ដែលបានឯកភាពគ្នាបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ

និងផ្តល់យោបល់នេះឡើង ស្របតាមសភាពការណ៍ជាក់
ស្តែងរបស់ព្រះរាជាណាចក្រកម្ពុជា។ យោងតាមព្រះរាជ-
ក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សា
ពិគ្រោះ និងផ្តល់យោបល់ លេខ៖ នស/រកត/០៩១៨/៩៣២
ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ
និងផ្តល់យោបល់ គឺជាយន្តការពិគ្រោះ និងផ្តល់យោបល់
របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខ័ណ្ឌ
សភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជា
ប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍ
សង្គមជាតិ ប្រកបដោយសក្តានុពល។

សម្តេចប្រធានព្រឹទ្ធសភាបានសង្កេតឃើញថា ថ្នាក់
ដឹកនាំកំពូលនៃគណបក្សនយោបាយទាំង១៦ បានខិតខំ
ប្រឹងប្រែងសម្រេចបានលទ្ធផលគួរជាទីមោទនៈយ៉ាង
ក្រៃលែង មានជាអាទិ៍ ៖ ១-លទ្ធិប្រជាធិបតេយ្យសេរីពហុ-
បក្ស ត្រូវបានពង្រឹងពង្រីកស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជា-
ណាចក្រកម្ពុជា។ ២-រាជរដ្ឋាភិបាលទទួលបាននូវធាតុចូល
ពីយន្តការក្រៅក្របខ័ណ្ឌសភា ដើម្បីលើកស្ទួយប្រសិទ្ធភាព
ការងាររបស់ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ៣-
ការចូលរួមពីដ៏ល្អៗរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង
ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាន
គតិយុត្តនានារបស់រាជរដ្ឋាភិបាល បានចូលរួមចំណែកធ្វើ
ឱ្យខ្លឹមសារនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិ-
យុត្តទាំងនោះកាន់តែស្មុកស្មាញថែមទៀត។ ៤-លទ្ធផលនានា
របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរួម



ទិដ្ឋភាពនៃសន្និបាតបូកសរុបការងារ១៦ខែ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថ្លែងបើកសន្និបាត

ចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសាធារណៈ និងអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និង៥-បានទប់ស្កាត់នូវការប៉ុនប៉ងជ្រៀតជ្រែកពីខាងក្រៅមកលើកិច្ចការផ្ទៃក្នុងកម្ពុជា ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ជាលទ្ធផលសរុប១៦ខែកន្លងទៅនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរួមវិភាគទានយ៉ាងមានប្រសិទ្ធភាពដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃរដ្ឋសភា នីតិកាលទី៦នេះ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងបោះជំហានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។ ប្រជាជនបាននឹងកំពុងរស់នៅដោយសុខដុមរមនា ក្នុងសង្គមជាតិដោយគ្មានការរើសអើងអំពីអតីតកាល ភេទ ពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយ និងឋានៈក្នុងសង្គមឡើយ។ បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍទេ គឺមានតែការរីនាសហិនហោចខ្លោចផ្សា និងការបែកបាក់ ដូចក្នុងតំណក់កាលដែលប្រជាជាតិធ្លាប់ឆ្លងកាត់ក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត។

សម្តេចប្រធានព្រឹទ្ធសភាបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាត្រូវខិតខំថែរក្សាសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសជាតិ ឱ្យបានរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់កូនចៅយើង ទាំងក្នុងជំនាន់បច្ចុប្បន្ន និងជំនាន់ត្រង់ទៅ។ ជាមួយនោះ សម្តេចក៏ស្នើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្តបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួនតាមស្មារតីនៃអង្គសន្និបាតនាពេលនេះបានដាក់ចេញ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាមានសុខុមាលភាពខ្ពស់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំៗ ជាងនេះទៅទៀត ចាប់ពីក្រោយសន្និបាតប្រកបដោយអត្ថន័យនេះតទៅ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានប្រកាសបើកសន្និបាតបូកសរុបការងារ១៦ខែដំបូង និងទិសដៅការងារឆ្នាំ២០២០ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចាប់ពីពេលនេះតទៅ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាមានសុខុមាលភាពខ្ពស់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំៗ ជាងនេះទៅទៀត ចាប់ពីក្រោយសន្និបាតប្រកបដោយអត្ថន័យនេះតទៅ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានប្រកាសបើកសន្និបាតបូកសរុបការងារ១៦ខែដំបូង និងទិសដៅការងារឆ្នាំ២០២០ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចាប់ពីពេលនេះតទៅ។

(អត្ថបទ៖ អ៊ុក ប៊ុលីន និងរូបភាព៖ គង់ យ៉ារីន)



ទិដ្ឋភាពនៃសន្និបាតបូកសរុបការងារ១៦ខែ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

**សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតទីម័រខាងកើត
ចូលជួបសម្តែងការគួរសម និងជម្រាបលា**



លោកជំទាវ Felicidade de Sousa Guterres និងសម្តេចប្រធានព្រឹទ្ធសភា

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧:៣០ នាទីសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ **ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្វូទែរេស** (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃបេសកកម្មការទូតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកពង្រឹង-

ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា លោកជំទាវ និងស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបំពេញភារកិច្ចយ៉ាងល្អប្រសើរ និងមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយនឹងថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ លោកជំទាវ **ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្វូទែរេស** បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។

លោកជំទាវឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតរយៈពេល៤ឆ្នាំរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវបានទទួលជោគជ័យ ក៏ដោយសារតែមានការគាំទ្រពីព្រឹទ្ធសភារដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ ដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងទីម័រខាងកើត មានការរីកចម្រើន។ ជាមួយគ្នានេះ



ទិដ្ឋភាពក្នុងជំនួបសវនាការ

លោកជំទាវក៏បានសម្តែងនូវសេចក្តីរីករាយជាខ្លាំងដោយ ឃើញថាសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា- សេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជា- ណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជាមានកំណើន សេដ្ឋកិច្ចជាមធ្យម៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍មក ហើយ។ លោកជំទាវបានសង្កេតឃើញថា នៅរាជធានី ភ្នំពេញមានការរីកចម្រើនខ្លាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពានអាកាស និងអគ្គរខ្ពស់ៗជាច្រើន ហើយអ្វី ដែលលោកជំទាវបានមើលឃើញទាំងអស់នេះ លោកជំទាវ នឹងយកទៅជម្រាបជូនរាជរដ្ឋាភិបាលទីម៉រខាងកើត ដើម្បីសិក្សា ឈ្វេងយល់អំពី ការអភិវឌ្ឍ ការរីកចម្រើន និងការកែទម្រង់ លើគ្រប់វិស័យនេះ គឺជាគំរូមួយ និងបទពិសោធន៍ដ៏ល្អ សម្រាប់ប្រទេសទីម៉រខាងកើតផងដែរ។ ក្នុងនាមរដ្ឋាភិបាល ទីម៉រខាងកើត លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរ- គុណចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រឱ្យប្រទេសទីម៉រខាងកើត ចូលជាសមាជិក អាស៊ានពេញសិទ្ធិ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវ សេចក្តីពេញ ចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិ- បត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំង ពីរ។ ថ្នាក់ដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់ និង

បានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ ក្នុងនាម ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចប្រធាន ព្រឹទ្ធសភា សូមគាំទ្រប្រទេសទីម៉រខាងកើត ចូលជាសមាជិក អាស៊ាន។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ក្រោមការខិតខំ សម្របសម្រួលរបស់លោកជំទាវ ប្រទេសទាំងពីរបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណយោគយល់ រវាងប្រទេសទាំងពីរជាច្រើន ហើយតាមរយៈនៃកិច្ចព្រម- ព្រៀងទាំងអស់នេះ នឹងក្លាយជាចលករជំរុញកំណើនពាណិ- ជ្ជកម្ម ជំរុញការផ្លាស់ប្តូរទេសចរណ៍ វប្បធម៌ វិនិយោគ និង ការផ្លាស់ប្តូរមនុស្សក្នុងពេលអនាគតជាក់ជាពុំខាន។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភានឹងត្រៀម ខ្លួនជានិច្ចបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹង ឯកអគ្គរដ្ឋទូតទីម៉រខាងកើតថ្មី និងស្ថានទូតទីម៉រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងនាំមក នូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេស ទាំងពីរ។


សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនលោកជំទាវ **ហ្វេលីស៊ីដាដេ ដេ ស៊ីសា ហ្វូឡែរេស** សូមមានសុខ- ភាពល្អបរិបូណ៌ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ារិន)



ឯកអគ្គរដ្ឋទូតទីម៉រខាងកើត ចក្ខុបអនុស្សាវរីយ៍ជាមួយសម្តេចប្រធានព្រឹទ្ធសភា សាយ ឈុំ

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួល
បន្ទុកកិច្ចការបរទេស នៃរដ្ឋសភាសាធារណរដ្ឋប្រជាមានិតកម្ពុជា



ឯកឧត្តម Muhammad Faruk Khan និងសម្តេចប្រធានព្រឹទ្ធសភា


នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុក កិច្ចការបរទេស នៃរដ្ឋសភាសាធារណរដ្ឋប្រជាមានិត កម្ពុជា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច- វិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម និងគណៈ-

ប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈដំណើរទស្សន- កិច្ចនាពេលនេះ ពិតជារួមចំណែកដល់ការពង្រឹងពង្រីកនូវ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជា- ជន រដ្ឋាភិបាល និងអង្គការនីតិបុព្វត្តិនៃប្រទេសទាំងពីរ ផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម Muhammad Faruk Khan បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែល បានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូ។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសបង់- ក្លាដេសមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អរវាងប្រជាជន និងប្រទេសទាំងពីរតាំងពីយូរលង់ណាស់ មកហើយ តាមរយៈទំនាក់ទំនងនេះ ប្រទេសទាំងពីរមាន ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជា៖ លោកជំទាវប្រធានរដ្ឋសភា ដំណើរទស្សនកិច្ច រវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ និងថ្នាក់ដឹកនាំ ការងារបច្ចេកទេសរវាងក្រសួងជំនាញផងដែរ។

ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយ ដែលក្នុងរយៈ- ពេល១០ឆ្នាំមកនេះ ប្រទេសកម្ពុជាមានថ្នាក់ដឹកនាំដ៏ល្អ ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនខ្លាំង លើគ្រប់វិស័យ ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមាន កំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរទសវត្សរ៍កន្លង



គណៈប្រតិភូបង់ក្លាដេស សមាជិកព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាចូលរួមក្នុងជំនួបសវនាការ

មកនេះ។

ឯកឧត្តមបានជម្រាបអំពី គោលបំណងរបស់គណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេល នេះគឺ៖ ទី១-ដើម្បីបង្កើនឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងអង្គការនីតិបញ្ញត្តិនៃប្រទេសទាំងពីរ ទី២-ដើម្បីលើក កម្ពស់ឱ្យកាន់តែប្រសើរឡើង និងឈ្វេងយល់គ្នាទៅវិញទៅ មកនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែ រឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូន សម្តេចប្រធានព្រឹទ្ធសភាអំពី បញ្ហាលំបាករបស់ប្រទេស បង់ក្លាដេស គឺការហូរចូលនូវជនអន្តោប្រវេសន៍យ៉ាងសន្លឹក- សន្លាប់ចូលមកក្នុងប្រទេសបង់ក្លាដេស។ បច្ចុប្បន្ននេះមាន ជនអន្តោប្រវេសន៍រ៉ហ្វីហ្គីយ៉ាជាង១លាន១សែននាក់ បាន ភៀសខ្លួនមករស់នៅក្នុងប្រទេសបង់ក្លាដេស។


ឯកឧត្តមបានបញ្ជាក់ថា ទំនាក់ទំនងការទូតកម្ពុជា- បង់ក្លាដេស ត្រូវបានផ្ដើមឡើងនៅក្នុងកិច្ចប្រជុំកំពូល មួយរវាងព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** “ព្រះបរមរតនកោដ្ឋ” ជាមួយនឹងបិតាជាតិរបស់បង់ក្លាដេស នៅឆ្នាំ១៩៧៣ ហើយទំនាក់ទំនងមិត្តភាព និងកិច្ចសហ- ប្រតិបត្តិការរវាងប្រទេសទាំងពីរចាប់ផ្ដើមតាំងពីពេលនោះ មក។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការអបអរ- សាទរចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលជ្រើសតាំងជា ប្រធានព្រឹទ្ធសភាជាថ្មីម្តងទៀត និងលោកជំទាវ ឯកឧត្តម

ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា កម្ពុជាជាថ្មីម្តងទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះ ប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម ដែលបានថ្លែងសរសើរ អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និង ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជា- ជន រដ្ឋាភិបាល ក៏ដូចជាអង្គការនីតិបញ្ញត្តិនៃប្រទេសទាំង ពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះអ្វីដែល ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងការទូតកម្ពុជា- បង់ក្លាដេសត្រូវបានបង្កើតឡើងដោយស្មារតីព្រះហស្ត ព្រះ- ករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** “ព្រះបរម- រតនកោដ្ឋ” ជាមួយនឹងបិតាជាតិរបស់បង់ក្លាដេស។ ដើម្បី ជាភិក្ខុដឹងគុណដល់បុព្វបុរសនៃប្រទេសយើងទាំងពីរ រដ្ឋា- ភិបាលបង់ក្លាដេសបានសម្រេចយកព្រះរាជនាមរបស់ព្រះ- ករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ **នរោត្តម សីហនុ** “ព្រះបរមរតនកោដ្ឋ” ដាក់ឈ្មោះផ្លូវមួយនៅតំបន់ អគារស្ថាប័នរដ្ឋក្នុងទីក្រុងដាកា។ ចំណែកប្រទេសកម្ពុជា បានសម្រេចដាក់ឈ្មោះបិតាជាតិរបស់បង់ក្លាដេសនូវផ្លូវ ក្រាលកៅស៊ូមួយនៅរាជធានីភ្នំពេញ។

សម្តេចប្រធានព្រឹទ្ធសភាបានឆ្លើយថា ចំពោះទំនាក់ទំនង រវាងអង្គការនីតិបញ្ញត្តិនៃប្រទេសទាំងពីរ កាលពីខែវិច្ឆិកា



ទិដ្ឋភាពក្នុងជំនួបសវនាការ

ឆ្នាំ២០១៩ កន្លងទៅនេះ លោកជំទាវប្រធានរដ្ឋសភាបង់-
ក្លាដេសបានអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ី-
ហ្វិកឆ្នាំ២០១៩-កម្ពុជា” ក្នុងឱកាសនោះ សម្តេចក៏បាន
ទទួលបដិសណ្ឋារកិច្ចលោកជំទាវ ដោយបានពិភាក្សាប្រកប
ដោយមិត្តភាព និងផ្ដោត រួមចំណែកដល់ការពង្រឹង និង
ពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គ-
នីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរ ឱ្យកាន់តែមានការរីក
ចម្រើនថែមទៀត។


សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា នាពេលខាង
មុខនេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាព
ជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) ឆ្នាំ២០២០។ សម្តេច
សង្ឃឹមខ្ពស់ថា លោកជំទាវប្រធានរដ្ឋសភា និងឯកឧត្តម
នឹងមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជាជាថ្មីម្តងទៀត
ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណរដ្ឋាភិបាល
បង់ក្លាដេស ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតនារី
កម្ពុជា ចំនួន២០នាក់ ពីឆ្នាំ២០០៨ ដល់២០១៧ ទៅសិក្សា
ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្រី និង
បានចុះអនុស្សរណយោគយល់គ្នារវាងក្រសួងអប់រំកម្ពុជា
ជាមួយសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្រី (ថ្ងៃ២៤ ខែ
កញ្ញា ឆ្នាំ២០១៨) ដោយសម្រេចផ្តល់អាហារូបករណ៍ក្នុង
មួយឆ្នាំៗ ៥០កន្លែងដល់និស្សិតកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា សូមអបអរសាទរចំពោះការ-
អភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមរបស់បង់ក្លាដេស និងសូម
ប្រសិទ្ធពរជូនប្រជាជនបង់ក្លាដេស ទទួលបាននូវការអភិ-
វឌ្ឍប្រទេសកាន់តែខ្លាំងក្លា មានវិបុលភាព វឌ្ឍនភាព និង
កិត្យានុភាពនៅលើឆាកអន្តរជាតិ ក្នុងការរួមចំណែកជាវិជ្ជ-
មានដល់ការធានាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់
និងអន្តរជាតិ។


សម្តេចបានប្រសិទ្ធពរ បរវរមហាប្រសើរ ជូនឯកឧត្តម
និងគណៈប្រតិភូ សូមទទួលបានសុខភាពល្អបរិបូណ៌ និង
ប្រកបដោយជោគជ័យ។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវិន)



គណៈប្រតិភូបង់ក្លាដេស ចក្ខុបអនុស្សាវរីយ៍ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនាការជាមួយ
ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា



ឯកឧត្តម អ៊ុំម៉ាម៉ុន ម៉ាសាហ៊ីរ៉ូ និងសម្តេចប្រធានព្រឹទ្ធសភា


នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៩:០០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងគណៈប្រតិភូសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដឹកនាំដោយឯកឧត្តម **អ៊ុំម៉ាម៉ុន ម៉ាសាហ៊ីរ៉ូ** សមាជិករដ្ឋសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានស្វាគមន៍ដឹកក្តៅចំពោះឯកឧត្តម **អ៊ុំម៉ាម៉ុន ម៉ាសាហ៊ីរ៉ូ** និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺពិតជាបានរួមចំណែក

ដល់ការរីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ព្រមទាំងមានប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ជាពិសេសរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះឯកឧត្តម **អ៊ុំម៉ាម៉ុន ម៉ាសាហ៊ីរ៉ូ** បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបជាមួយនឹងឯកឧត្តមនាពេលនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរដែលត្រូវបានពង្រឹងពង្រីកកាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តម **អ៊ុំម៉ាម៉ុន ម៉ាសាហ៊ីរ៉ូ** បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ឆ្នាំនេះគឺជាឧបសគ្គនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០០មក។ ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយ ដែលបានមកបំពេញទស្សនកិច្ចលើកទី១នៅព្រះរាជាណាចក្រកម្ពុជា ដោយមើលឃើញថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ ទាំងអស់នេះដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាសំខាន់នាំឱ្យមានការរីកចម្រើនសេដ្ឋកិច្ច ហើយប្រទេសជប៉ុន សូមអបអរសាទរចំពោះការរីកចម្រើន និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។



ទិដ្ឋភាពក្នុងជំនួបសវនាការ

ឯកឧត្តម **អ៊ូម៉ាម៉ាវ៉ា ម៉ាសាហ៊ីរ៉ូ** បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសជប៉ុនកំពុងតែខិតខំប្រឹងប្រែង ដើម្បីទទួលយកកម្លាំងពលកម្ម កម្លាំងកម្មសិក្សាការីបច្ចេកទេសរបស់ប្រទេសកម្ពុជា ឱ្យមកធ្វើការនៅប្រទេសជប៉ុន។ តាមរយៈកម្មសិក្សាការីបច្ចេកទេសទាំងអស់នេះ ឯកឧត្តមសង្ឃឹមថា នឹងទទួលបានចំណេះដឹងជាច្រើន អំពីបច្ចេកទេសវិជ្ជាជីវៈ របៀបគ្រប់គ្រងក្រុមហ៊ុន ការងារ ហើយនៅថ្ងៃអនាគត ពេលត្រឡប់មកប្រទេសកម្ពុជាវិញ នឹងយកជំនាញទាំងអស់នេះ មកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តម **អ៊ូម៉ាម៉ាវ៉ា ម៉ាសាហ៊ីរ៉ូ** ដែលបានថ្លែងសរសើរអំពី ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តជាខ្លាំង ដោយមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានតម្លើងកម្រិតទំនាក់ទំនងកម្ពុជា-ជប៉ុន មានការរីកចម្រើនឥតឈប់ឈរ ហើយត្រូវបានលើកកម្ពស់ឱ្យទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ នាពេលបច្ចុប្បន្ននេះ។ តាមរយៈនៃកិច្ចសហប្រតិបត្តិការថ្មីនេះ រដ្ឋាភិបាល នៃប្រទេសទាំងពីរ កាន់តែទទួលបាននូវវឌ្ឍនភាពថ្មីៗជាច្រើន លើគ្រប់វិស័យរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង ការផ្លាស់ប្តូរដ៏ទូលំទូលាយរវាងប្រជាជន និងប្រជាជន និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនគណៈប្រតិភូអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាសម្រេចបាន៧,១% ចំណូលសម្រាប់ប្រជាជនម្នាក់ៗ ប្រចាំឆ្នាំបានកើនឡើងដល់ ១.៩៧៩ដុល្លារសហរដ្ឋអាមេរិក អតិផរណាស្ថិតនៅក្នុងកម្រិត២,៣% ហើយតម្លៃប្រាក់រៀលមានស្ថិរភាព អត្រាភាពក្រីក្របានត្រូវកាត់បន្ថយនៅក្រោម១០% ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងតែខិតខំសម្រេចចក្ខុវិស័យ ដើម្បីឱ្យក្លាយទៅ


ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមវិភាគទានជួយដល់ប្រទេសកម្ពុជាឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ ការរីកចម្រើននៃសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលកន្លងទៅ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភគាំទ្ររបស់ប្រទេសជប៉ុនបានឡើយ។ សម្តេចប្រធានព្រឹទ្ធសភាបានអបអរសាទរការបើកសករាជថ្មី “វេរ៉ា” របស់ជប៉ុន កាលពីខែមេសា ឆ្នាំ២០១៩ ដែលមានន័យថា សន្តិភាព និងភាពសុខដុម។ សម្តេចមានជំនឿថា ប្រទេសជប៉ុន និងប្រជាជនជប៉ុន នឹងបន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព ខ្លាំងក្លាថែមទៀតនៅក្នុងសករាជថ្មីនេះ។

សម្តេចប្រធានព្រឹទ្ធសភាបានស្នើគណៈប្រតិភូជួយផ្សព្វផ្សាយ និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរជប៉ុនមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។ សម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន។


សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខភាពល្អបរិបូណ៌ មានសេចក្តីសប្បាយរីករាយ និងទទួលបានជ័យជម្នះ។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវ៉ិន)



គណៈប្រតិភូជប៉ុន ថតរូបអនុស្សាវរីយ៍ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ

សម្តេចប្រធានព្រឹទ្ធសភា
ទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក



សម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តម W.Patrick Murphy


នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៩:០០ នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម W.Patrick Murphy ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព

នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចសង្ឃឹមថា បេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា នឹងរួមចំណែកក្នុងការពង្រឹងពង្រីក និងជំរុញឱ្យល្អប្រសើរឡើងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ។

នៅក្នុងឱកាសនោះ ឯកឧត្តម W.Patrick Murphy បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ នេះគឺជាលើកទី១ហើយ ដែលឯកឧត្តមបានមកព្រឹទ្ធសភា និងបានជួបសម្តេចប្រធានព្រឹទ្ធសភា ដើម្បីឈ្វេងយល់អំពី តួនាទី ភារកិច្ច សមត្ថកិច្ចរបស់ព្រឹទ្ធសភា ព្រមទាំងឈ្វេងយល់អំពី ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីភាពបញ្ចប់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តតាមរយៈស្ថាប័នព្រឹទ្ធសភា។

ឯកឧត្តម W.Patrick Murphy បានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំធ្វើយ៉ាងណា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងភាពជាដៃគូ សំដៅឱ្យព្រះរាជាណាចក្រកម្ពុជា



ទិដ្ឋភាពក្នុងជំនួបសវនាការ

សម្រេចបាននូវបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងក្របខ័ណ្ឌឯករាជ្យ អធិបតេយ្យភាពជាតិរបស់ខ្លួន។

ឯកឧត្តម W.Patrick Murphy បានជម្រាបសម្តេចប្រធាន ព្រឹទ្ធសភាថា ក្នុងឱកាសខួបលើកទី៧០ នៃថ្ងៃបង្កើតទំនាក់- ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋ- អាមេរិក ឯកឧត្តម និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាប្រារព្ធពិធីខួបលើកទី៧០នេះ ដើម្បីបង្ហាញ អំពី សមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗ នៃទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ។



សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនឯកឧត្តម W.Patrick Murphy អំពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបញ្ជាក់ ថា ព្រះរាជាណាចក្រកម្ពុជាអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ សេរីភាពបុគ្គលដោយខ្ជាប់ខ្ជួន ស្របតាមសភាពការណ៍ជាក់- ស្តែងរបស់កម្ពុជា តាមដំណាក់កាលនីមួយៗ។ សម្តេច បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជា និច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹង ឯកឧត្តម និងស្ថានទូតអាមេរិក ដើម្បីរួមចំណែកលើកកម្ពស់ ទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេស និង

ប្រជាជនទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ឆ្នាំនេះ គឺជាខួប លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជា- ណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ សម្តេចសូមសម្តែង នូវការអបអរសាទរដ៏ស្មោះស្ម័គ្រ និងជូនពរឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ កាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តម ឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគ- ជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅព្រះរាជាណា- ចក្រកម្ពុជា។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ារីន)



ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចក្ខុបអនុស្សាវរីយ៍ជាមួយសម្តេចប្រធានព្រឹទ្ធសភា សាយ ឈុំ

ព្រឹទ្ធសភារៀបចំវេទិកាថ្នាក់ខេត្ត ដើម្បីពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តមណ្ឌលគិរី



ឯកឧត្តម ទេព ងន អធិបតីភាពក្នុងពិធីបើកអង្គវេទិកា

នាថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំវេទិកាថ្នាក់ខេត្តស្តីពី "ការពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង ការរៀបចំថវិកា និងការផ្តល់សេវាសាធារណៈ ជូនប្រជាពល- រដ្ឋ ប្រកបដោយប្រសិទ្ធភាព" ក្រោមអធិបតីភាពឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា នៅសាលារោងនីយ- ដ្ឋានពេជ្រដា ខេត្តមណ្ឌលគិរី ក្រោមការសហការរៀបចំរវាង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រដ្ឋបាលខេត្ត មណ្ឌលគិរី និងវិទ្យាស្ថានសភាកម្ពុជា (PIC) ដោយមាន ការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ សរុបចំនួន២៣៣នាក់។

ថ្លែងក្នុងឱកាសបើកអង្គវេទិកា ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធ ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងសហការដ៏ល្អប្រពៃ ក្នុងការរៀបចំវេទិកានេះឡើង គឺជាសក្ខីភាពឆ្លុះបញ្ចាំងពី

ការប្តេជ្ញាចិត្តខ្ពស់របស់ឯកឧត្តម លោកជំទាវ ក្រុមសមាជិក ព្រឹទ្ធសភា ដែលជាតំណាងការពារសិទ្ធិ ផលប្រយោជន៍ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងរួមចំណែកជួយពង្រឹង សមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សំដៅលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុ- មាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

ឯកឧត្តម **ទេព ងន** បានលើកឡើងនូវទស្សនៈមួយ ចំនួនអំពី ភាពជាតំណាង និងតួនាទីរបស់ព្រឹទ្ធសភាចំពោះ ក្រុមប្រឹក្សាឃុំ សង្កាត់។ ចាប់តាំងពីនីតិកាលទី២ រហូត មកដល់បច្ចុប្បន្ននេះ ព្រឹទ្ធសភាបានកើតឡើងដោយការ បោះឆ្នោតជាអសកល។ សមាជិកព្រឹទ្ធសភាច្រើនលើសលប់ ត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រក្នុងតំណែង។ ហេតុដូច្នេះនេះ សមាជិក ព្រឹទ្ធសភាជាតំណាងការពារសិទ្ធិផលប្រយោជន៍របស់ក្រុម- ប្រឹក្សាឃុំ សង្កាត់ ដែលជាម្ចាស់ឆ្នោតក្នុងភូមិភាគទាំង៨ និងជាតំណាងឱ្យផលប្រយោជន៍ប្រជាជាតិខ្មែរទាំងមូល។ ដោយសារតែភាពជាតំណាងនេះ សមាជិកព្រឹទ្ធសភាត្រូវ យកចិត្តទុកដាក់ស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈម នានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការអនុវត្តនូវលទ្ធិ- ប្រជាធិបតេយ្យ សេរីពហុបក្ស នៅថ្នាក់មូលដ្ឋាន តាមរយៈ ការជួយរិះរកវិធីសាស្ត្រដោះស្រាយ សំណូមពរ បញ្ហា ប្រឈមរបស់ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ព្រឹទ្ធសភាមានតួនាទីសំខាន់ជួយដល់រាជរដ្ឋាភិបាលក្នុង ការបញ្ជ្រាប ជំរុញ និងជួយឱ្យមានការអភិវឌ្ឍជាវិជ្ជមាន នៅគ្រប់កម្រិត គ្រប់វិស័យ ជាពិសេសវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម តាមរយៈមុខងារទាំងបីរបស់ព្រឹទ្ធសភា



ក្រុមប្រឹក្សាឃុំ សង្កាត់ ចក្ខុបអនុស្សាវរីយ៍ជាមួយឯកឧត្តម ទេព ងន



ឯកឧត្តម យ៉ង់ សែម (ទី៤ រាប់ពីស្តាំ) អធិបតីភាពបិទអង្គវេទិកា

គឺ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និង មុខងារតំណាង។

ឯកឧត្តម **ទេព ខន** បានបញ្ជាក់ថា អង្គវេទិកានា ពេលនេះ ពិតជាមានគោលដៅច្បាស់លាស់ ក្នុងការលើក កម្ពស់សមត្ថភាព ចែករំលែកបទពិសោធន៍ ឈ្វេងយល់ ព័ត៌មាន និងវិវរកដំណោះស្រាយនូវសំណូមពរ ការប្រឈម នានារបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាលធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តម **ទេព ខន** បាន លើកទឹកចិត្តអ្នកចូលរួមទាំងអស់ ពិសេសសមាជិកក្រុម- ប្រឹក្សាឃុំ សង្កាត់ ត្រូវលើកឡើងនូវកង្វល់ ការប្រឈម សំណូមពរនានា ដែលបានជួបប្រទះនៅក្នុងការងារជាក់ស្តែង នៅមូលដ្ឋាន និងស្នើដល់វាគ្មិនដែលអញ្ជើញមកពីថ្នាក់ជាតិ អាជ្ញាធរខេត្តមណ្ឌលគីរី និងអង្គភាពពាក់ព័ន្ធ ធ្វើការបំភ្លឺ ព្រមទាំងខិតខំវិវរកឱ្យអស់លទ្ធភាព ដើម្បីដោះស្រាយនូវ ការប្រឈម សំណូមពរដែលក្រុមប្រឹក្សាឃុំ សង្កាត់បាន លើកឡើង សំដៅរួមគ្នាតម្រង់ទិសសកម្មភាពរបស់ខ្លួន ឆ្លើយតបឱ្យបានទាន់ពេលវេលានូវបញ្ហាលំបាកនានារបស់ ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តម **ទេព ខន** សង្ឃឹមថា អ្នកចូលរួមទាំងអស់ ជាពិសេសសមាជិកក្រុម- ប្រឹក្សាឃុំ សង្កាត់ នឹងទទួលបានព័ត៌មាន ចំណេះដឹង ចំណេះ ធ្វើ បទពិសោធន៍ ដំណោះស្រាយថ្មីៗ បំពេញបន្ថែមនូវ ចំណុចខ្វះខាតមួយចំនួនក្នុងការអនុវត្តការងារកន្លងមក និងបានជាមូលដ្ឋាន ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។

វេទិកាថ្នាក់ខេត្តនេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៥

និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដោយមានការធ្វើបទ បង្ហាញពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា លើប្រធាន- បទសំខាន់ៗ រួមមាន៖ ១-ការផ្តល់សេវាអត្តសញ្ញាណកម្ម។ ២-យន្តការគាំទ្ររដ្ឋបាលពីថ្នាក់ខេត្ត ក្រុង ស្រុក ទៅរដ្ឋបាល ឃុំ សង្កាត់។ ៣-ការកសាងផែនការថវិកា និងនីតិវិធីទូទាត់ ថវិកា។ ៤-ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ឃុំ សង្កាត់ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។ ៥-ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់។ ៦-ការគ្រោងថវិកាប្រចាំឆ្នាំ និងរបៀបចុះកិច្ចបញ្ជីការគណ- នេយ្យឃុំ សង្កាត់។ ៧-មតិយោបល់របស់ក្រុមប្រឹក្សាឃុំ សង្កាត់អំពីបញ្ហាប្រឈម និងសំណូមពរក្នុងការអភិវឌ្ឍ មូលដ្ឋាន និងមតិបកស្រាយបំភ្លឺរបស់អាជ្ញាធរមូលដ្ឋាន និងតំណាងក្រសួងនានា។

បន្ទាប់ពីអង្គវេទិកាបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ មក ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធ- សភា បានធ្វើការបូកសរុប និងថ្លែងបិទអង្គវេទិកាឱកាស នោះថា អង្គវេទិការយៈពេល២ថ្ងៃនេះ គឺជាមូលដ្ឋានដ៏ សំខាន់ក្នុងការពិចារណា និងរៀបចំជាធាតុចូលបន្ថែម ដើម្បី ធានានូវភាពជឿជាក់ពីប្រជាពលរដ្ឋ តាមរយៈការពង្រឹង- ពង្រីកនូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ផលិតភាព ភាពឆ្លើយតប និងជាពិសេសដើម្បីរួមចំណែក ធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល សម្រាប់ការពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ និង ស្មៀនឃុំ លើការផ្តល់សេវាអត្តសញ្ញាណកម្ម យន្តការគាំទ្រ រដ្ឋបាលពីថ្នាក់ខេត្ត ក្រុង ស្រុកទៅរដ្ឋបាលឃុំ សង្កាត់ នីតិវិធីកសាងកម្មវិធី៣ឆ្នាំរំកិលរបស់ឃុំ សង្កាត់ និងនីតិវិធី ក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ការគ្រោងថវិកា ប្រចាំឆ្នាំ និងរបៀបចុះកិច្ចបញ្ជីការគណនីឃុំ សង្កាត់។

(អត្ថបទ និងរូបភាព៖ ធុន គឹមជី)



ទិដ្ឋភាពវេទិកាថ្នាក់ខេត្ត នៅខេត្តមណ្ឌលគីរី

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងមូលដ្ឋានពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម
ទេព ឆន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ
កម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីសុំ
សេចក្តីសុខឱ្យដំណើរការរៀបចំពិធីបុណ្យខួបលើកទី៤១
នៃទិវាជ័យជម្នះ៧មករា ប្រព្រឹត្តទៅបានរលូន នៅកោះពេជ្រ
រាជធានីភ្នំពេញ។



✽ នាសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០
ឯកឧត្តម **ទេព ឆន** អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរា-
ជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល
សួរសុខទុក្ខ ព្រមទាំងយកអំណោយសម្ភារសិក្សាមួយ
ចំនួន ទៅចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស
ចំនួន៣១១នាក់ នៅសាលាបឋមសិក្សាសាមុត្រលើ ស្ថិត
ក្នុងភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ នៅខេត្តព្រៃវែង



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ **ហាន សំរោង** ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្នៀងឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងបងប្អូនប្រជាពលរដ្ឋ ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ទី២០ ខែមករា ឆ្នាំ២០២០។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាឃុំកំពង់ឫស្សី អំពីសភាពការណ៍នៅក្នុងឃុំរួចមក លោកជំទាវ **ហាន សំរោង** បានជម្រាបជូនអង្គពិធីអំពីគោលបំណងនៃពិធីសំណេះសំណាលនេះ គឺដើម្បីឈ្វេងយល់អំពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះ លោកជំទាវ **ហាន សំរោង** បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ជូនចំពោះក្រុមប្រឹក្សាឃុំ ស្នៀងឃុំ

នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងបងប្អូនប្រជាពលរដ្ឋ។

លោកជំទាវ **ហាន សំរោង** បានមានប្រសាសន៍កោតសរសើរចំពោះអាជ្ញាធរស្រុក និងឃុំ ដែលខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងបានចូលរួមដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ លោកជំទាវបានស្នើដល់អាជ្ញាធរស្រុក និងឃុំ ត្រូវបន្តចូលរួមពិនិត្យ ពិភាក្សាវិភាគដំណោះស្រាយរាល់បញ្ហាណា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចំពោះករណីរំលោភយកដីសាធារណៈរបស់រដ្ឋ ក្នុងឃុំកំពង់ឫស្សី លោកជំទាវបានលើកជាអនុសាសន៍ដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាពិនិត្យ ដោះស្រាយបញ្ហានេះ ដើម្បីស្វែងរកនូវលទ្ធផលឈ្នះ-ឈ្នះទាំងអស់គ្នា។

(អត្ថបទ និងរូបភាព៖ អ៊ុក ប៉ូលីន)



ប្រជាពលរដ្ឋចូលរួមក្នុងពិធីសំណេះសំណាល

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញការងារនៅតាមភូមិភាគទាំង៨

✽ នាថ្ងៃទី៥ និងថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

- ចុះសួរសុខទុក្ខក្រុមការងារប្រមូលផលផ្លែស្វាយកែវ-រមៀត ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសបារាំង និងបន្តចែកចាយទៅសហគមន៍អឺរ៉ុប នាថ្ងៃទី១ ទី៧ និងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

- ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

- ពិនិត្យមើលទំនប់ទឹកស្ថាបនារួចរាល់ ដែលអាចស្តុកទឹកស្អាតសម្រាប់បម្រើសេចក្តីត្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅរដូវប្រាំងប្រមាណជា ២២៥.០០០ម៉ែត្រគូប នាថ្ងៃទី១០ ទី១១ និងថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។



✽ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែង ៥១២ម៉ែត្រ និងសមិទ្ធផលផ្សេងៗទៀត នៅភូមិទំពាំងជ្រើស ឃុំព្រៃស្លៀក ស្រុកពារាំង ខេត្តព្រៃវែង។

✽ លោកជំទាវ **និ បូរ៉ាន់** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

- ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ



ភ្នំបាត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាអង្គរការ សាលាបឋមសិក្សាអរិយកស្សប និងចុះពិនិត្យទីតាំងដើម្បីត្រៀមពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងអញ្ជើញទៅវត្តព្រះសុគន្ធមានបុណ្យ ដើម្បីពិនិត្យការងារជួសជុលដំបូលព្រះវិហារ និងបានឧបត្ថម្ភថវិកាមួយចំនួនដើម្បីចូលរួមចាក់ដីបំពេញទីតាំងសាងសង់សាលាធម្មសភា នៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។



- ពិនិត្យទីតាំងការចាក់ដីបំពេញសម្រាប់សាងសង់សាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តសុគន្ធមានបុណ្យ នៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។

- ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំជ្រៃលាស់ និងឃុំភ្នំបាត ស្រុកពញាឮ ព្រមទាំងដឹកនាំប្រារព្ធពិធីមីទិញអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅសាលាឃុំជ្រៃលាស់ និងបានអញ្ជើញចុះពិនិត្យសាលារៀនត្រពាំងការ និងសាលារៀនអរិយកស្សប ព្រមទាំងបានជួបពិភាក្សាការងារជាមួយនឹងលោក **សែម សុផល** មេឃុំថ្មបាត ក្រុមប្រឹក្សាឃុំ នាយកសាលា លោកគ្រូ អ្នកគ្រូ និងលោក **ថន សុវណ្ណា** អភិបាល នៃគណៈអភិបាលស្រុកពញាឮ អំពីការត្រៀមពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ទូទាំងស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

✧ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការ
ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរស់
នៅក្នុងសហគមន៍ក្រីក្រភូមិសាឡុង នៅសង្កាត់កំបូល ខណ្ឌ
កំបូល រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់
ស្មៀនសង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ នៅសាលា
សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជ-
ធានីភ្នំពេញ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខ គណៈគ្រប់គ្រង
លោកគ្រូ អ្នកគ្រូ មជ្ឈមណ្ឌលសិក្សាសហគមន៍ប្រទេសឡាង
នៅភូមិប្រទេសឡាង សង្កាត់ប្រទេសឡាង ខណ្ឌកំបូល រាជ-
ធានីភ្នំពេញ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

✧នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ **ហាន
សំរោង** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ
ឃ្មុន ឃ្មុនឌី សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩

ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់
សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បី
សន្តិភាព និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពលោកជំទាវកិត្តិ-
សង្គហបណ្ឌិត **ម៉ែន សំអេន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ
កិច្ច នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។



✧នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង
ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាន
អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរឧបលើកទី៤១ នៃ
ទិវាជ័យជម្នះលមករា នៅឃុំគោកត្រប់ និងនៅឃុំត្រពាំងវែង
ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

✧ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការ
ទី១ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅ
ខេត្តកែប និងខេត្តតាកែវ នាថ្ងៃទី៤ ទី៦ និងថ្ងៃទី៧ ខែមករា
ឆ្នាំ២០២០។



-ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះ
សួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភរបស់សម្តេចប្រធាន
ព្រឹទ្ធសភា ជូនជនរងគ្រោះដោយបាក់រលំអគារកម្ពស់៧
ជាន់នៅក្បែរវត្តសមាធិ ក្រុងកែប ខេត្តកែប នាថ្ងៃទី៤ ខែ
មករា ឆ្នាំ២០២០។

-ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះ
សួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា
ឧបត្ថម្ភជូនជនរងគ្រោះដោយបាក់រលំអគារកម្ពស់៧ជាន់



នៅខេត្តកែប ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តកែប នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។



-ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចូលរួមរំលែកទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ឧបត្ថម្ភជូនក្រុមគ្រួសារសព ដែលរងគ្រោះក្នុងឧបទ្វីបហេតុបាក់រំលំអគារកម្ពស់៧ជាន់ នៅខេត្តកែប នៅឃុំជំពូរន្ត ស្រុកជុំគិរី ខេត្តកែប នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។



-ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ឧបត្ថម្ភជូនជនរងគ្រោះដោយបាក់រំលំអគារកម្ពស់៧ជាន់ នៅខេត្តកែប ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ) ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីអបអរសាទរឧបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅឃុំតាកែវ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីអបអរសាទរឧបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមពិធីបុណ្យសព និងនាំយកថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជូនក្រុមគ្រួសារសពកម្មករដែលបានស្លាប់ក្នុងហេតុការណ៍បាក់រំលំអគារនៅខេត្តកែប នៅឃុំសេនាជឧត្តម និងឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។

-ចូលរួមពិធីអបអរសាទរឧបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី៦ និងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។

✽នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។



✽នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុល ឈឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យដង្ហែព្រះត្រៃបិដកអដ្ឋកថា ផ្កាប្រាក់សាមគ្គី ប្រតិស្ឋានព្រះពោធិ៍ព្រឹក្ស និងដាំដើមឈើប្រណិតចំនួន៩៩ដើម នៅវត្តគិរីវិនាម (ហៅភ្នំជើងទិញ) នៅភូមិទួលម្លេស ឃុំជិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងលោកមេភូមិទាំង១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ពិភាក្សាដោះស្រាយសំណូមពរប្រជាពលរដ្ឋ និងរៀបចំកម្លាំងចូលរួមអបអរ-



សាទរខួបទី៤១ នៃទិវាជ័យជម្នះ ៧មករា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។



-ចូលរួមជាមួយនឹងឯកឧត្តម **ឃ្មុន ស្រេង** អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រគល់ប័ណ្ណផ្ទះសហកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ចំនួន៥១គ្រួសារ នៅក្នុងបុរីរុងរឿង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

✽ឯកឧត្តម **ប្រាង្គ ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ នាយ-ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ លោកគ្រូ អ្នកគ្រូក្នុងឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

-ជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវលំចំនួន ៣ខ្សែ ប្រវែង២.៥០០ម៉ែត្រ នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ព្រមទាំងបានជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលាបឋមសិក្សាពងទឹក និងអនុវិទ្យាល័យ ហ៊ុន សែនពងទឹក និង



បានឧបត្ថម្ភជាថវិកាសម្រាប់ទិញដីចាក់បំពេញទីធ្លា និងជួសជុលផ្លូវចូលសាលា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

✽នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅខេត្តស្វាយរៀង។



✽នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធាន ឯកឧត្តម **ឌឹម ផន** លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា និងលោកជំទាវ នៅសាលាបឋមសិក្សាតាស្នួល នៅឃុំតាស្នួល ស្រុកមាសហែក ខេត្តស្វាយរៀង។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ នៅឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។

-សំណេះសំណាលជាមួយនឹងពុទ្ធបរិស័ទ្ធ នៅវត្តសម្តៅ និងចូលបច្ច័យកសាងសាលាឆាន់ នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។

-សំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំរលាំងចក



ចំនួន១៥រូប ដើម្បីពិភាក្សាការងារត្រៀមបម្រុងទឹកក្នុងរដូវប្រាំង ព្រមទាំងយកបច្ច័យរបស់សម្តេចប្រធានព្រឹទ្ធសភា ជូនក្រុមគ្រួសារសពលោក **អ៊ឹម ឌុក** ស្លាប់ដោយសារការរលំបាក់អគារ នៅខេត្តកែប នាភូមិសៅកែ សង្កាត់រលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។

✽នាថ្ងៃទី៤-៥ ទី១៣ និងថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅខេត្តបាត់ដំបង។

✽នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **គិន ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅស្រុកកោះអណ្តែត ខេត្តតាកែវ។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងពិធីពិសាអាហារសាមគ្គីជួបជុំមហាមិត្តឆ្នាំ២០២០ សម្រាប់ខេត្តបន្ទាយមានជ័យ នៅបរិវេណផ្សារធំមានជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

-ចុះសួរសុខទុក្ខជនរងគ្រោះចំនួន២គ្រួសារ ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។



✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមរំលែកទុក្ខ និងដង្ហែសពជាមួយនឹងក្រុមគ្រួសារសព ដែលមានសមាជិកគ្រួសារចំនួន៤នាក់ បានស្លាប់ក្នុងឧបទ្វីបហេតុបាក់រលំអគារ៧ជាន់នៅខេត្តកែប នាភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រវែង ៤.៥០០ម៉ែត្រ និងប្រគល់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ ចំនួន ១២៩ខ្នង លើកទី២ នៅទីតាំងដីសម្បទានសង្គមកិច្ច និងការបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង ៦បន្ទប់ ក្រោមអធិបតីភាព ឯកឧត្តម **កែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី នៅភូមិកូនក្លែង ឃុំប៉ោយបាញ់ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាពឯកឧត្តម **កែ គឹមយ៉ាន**



ឧបនាយករដ្ឋមន្ត្រី នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១២ ខែមករា ឆ្នាំ២០២០។

✽ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរឧបលើកទី៤១ នៃទិវាជ័យជម្នះ ៧មករា នៅខេត្តត្បូងឃ្មុំ និងបាននាំយកថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោក **ខេង ថៃ** សមាជិកក្រុមប្រឹក្សាឃុំគងជ័យ នៅភូមិសុក្រំជ្រំ ឃុំគងជ័យ ស្រុកអូររាំងឌី ខេត្តត្បូងឃ្មុំ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីអបអរសាទរឧបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាពឯកឧត្តម **វណ្ណ សុត** រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំជំនីក ស្រុកក្រចេះឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

✽ឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង ១១១០ម៉ែត្រ ទទឹង៤,៥០ម៉ែត្រ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅវត្តល្វើន ភូមិព្រៃពោធិ ឃុំដូងស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋមួយគ្រួសារចំនួន៤នាក់ ដែលគ្រោះថ្នាក់ដោយសារបាក់រំលំអគារ៧ជាន់នៅខេត្តកែប នៅភូមិចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីអបអរសាទរឧបលើកទី៤១ នៃទិវាជ័យជម្នះ ៧មករា នៅសាលាស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។

✽ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



-ជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯក " ពានរង្វាន់រដ្ឋបាលខេត្តបន្ទាយមានជ័យ " ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា នៅតារាងបាល់ទាត់ អេកូ ស្ព័ត នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។



-ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសព ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្វីបហេតុបាក់រំលំអគារកម្ពស់៧ជាន់នៅខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម **កែវ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី នៅគេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។





-ចុះពិនិត្យមើលស្ថានភាពទឹក និងការកាយប្រឡាយនៅ
ចំណុចព្រែកជីក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ ខែមករា
ឆ្នាំ២០២០។

-ចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបលើក
ទី៤១ នៃទិវាជ័យជម្នះ ៧មករា នៅសាលាស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

✽លោកជំទាវ **ម៉ុំ សឡាវ៉ា** លេខាធិការគណៈកម្ម-
ការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជា-
មួយនឹងប្រជាពលរដ្ឋ និងពិនិត្យ៖

-លើការស្នើសុំម្ចាស់ផ្ទះរបស់ប្រជាពលរដ្ឋ នៅភូមិ
ក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានី-
ភ្នំពេញ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

-វាយតម្លៃការប្រើប្រាស់កម្ចីតណាទានមុខរបរ និងលំនៅ
ស្ថានរបស់មូលនិធិកាត់បន្ថយភាពក្រីក្ររាជធានីភ្នំពេញ
ដែលបានផ្តល់ដល់សហគមន៍អ្នកក្រីក្រស្វាយចេកថ្មី នៅ
សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី
២១ ខែមករា ឆ្នាំ២០២០។

✽នាថ្ងៃទី៧ និងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០
ឯកឧត្តម **ឌីម ផន** លេខាធិការគណៈកម្មការទី៩ព្រឹទ្ធ-
សភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុម-
ប្រឹក្សាឃុំ សៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងបងប្អូនប្រជា-
ពលរដ្ឋ ឃុំព្រៃទីង ស្រុកស៊ីធរកណ្តាល ស្រុកពោធិ៍រៀង
ខេត្តព្រៃវែង។

✽ឯកឧត្តម **ឡាន ឆន** លេខាគណៈកម្មការទី១០



ព្រឹទ្ធសភា បានអញ្ជើញ៖

-ចុះសួរសុខទុក្ខលោក **វ៉ាន់ ធី** មានជំងឺឈឺធ្ងន់ នៅ
ភូមិវាលឃុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧
ខែធ្នូ ឆ្នាំ២០១៩។



-នាំយកថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិ-
ភាគទី២ ជូនក្រុមគ្រួសារសពលោក **ខេង ថៃ** សមាជិក
ក្រុមប្រឹក្សាឃុំគងជ័យ នៅភូមិសុក្រំជ្រំ ឃុំគងជ័យ ស្រុក
អូរាំងឱ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យ-
ជម្នះ៧មករា ក្រោមអធិបតីភាពឯកឧត្តម **ជា សុផាវ៉ា**
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ-
កម្ម និងសំណង់ នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី៧ ខែមករា ឆ្នាំ
២០២០។

✽នាថ្ងៃទី១៦ទី១៧ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០
ឯកឧត្តម **មុន ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា
បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សា
ឃុំ និងប្រជាពលរដ្ឋ នៅខេត្តកោះកុង។

✽នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ជឹម
លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ
ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ
៧មករា នៅខេត្តកំពង់ចាម។

✽នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លោកជំទាវ **ឱ**

សុខុម សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧មករា នៅពហុកីឡដ្ឋាន ខេត្តព្រះវិហារ។

✽ឯកឧត្តម **ប្រឹម គឹមស្រីន** សមាជិកគណៈ- កម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖



-សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជួនប្រជាពលរដ្ឋ នៅឃុំពាមកោះស្នា ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។

-នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយ សារភ្លើងឆេះផ្ទះចំនួន៣គ្រួសារ នៅភូមិបឹងដង ឃុំព្រែក- កក់ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី១៦ និង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។

-ចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅក្រុង កំពត ខេត្តកំពត នាថ្ងៃទី២ ទី៨ ទី៩ ទី១០ និងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

✽ឯកឧត្តម **សត ណាឌី** សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចុះពិនិត្យទីតាំងភូមិសាស្ត្រសម្រាប់បុកអណ្តូងជូន បងប្អូនប្រជាពលរដ្ឋ ដើម្បីទុកប្រើប្រាស់នារដូវប្រាំង នៅ ឃុំយុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ចំនួន៤០០នាក់ ដើម្បីអបអរសាទរខួបលើកទី៤១ នៃទិវា ជ័យជម្នះ៧មករា នៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀម- រាប នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។

✽ឯកឧត្តម **មួង ម៉ែយ** សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបលើក ទី៤១ នៃទិវាជ័យជម្នះ៧មករា នៅវត្តសីមាសុវណ្ណគិរី ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។



-នាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ជូនគ្រួសារ សពដែលរងគ្រោះដោយរលំបាក់អគារចំនួន៣នាក់នៅខេត្ត កែប នាភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង សមាជិកក្រុមប្រឹក្សាក្រុងបានលុង ដើម្បីឈ្វេងយល់អំពី វឌ្ឍនភាពការងារ បញ្ហាប្រឈម និងដំណោះស្រាយ នៅ ក្រុងបានលុង ខេត្តរតនគិរី នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធទាំងបី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចំនួន៣២២នាក់ ដើម្បីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅឃុំតាវែងលើ ស្រុកតាវែង ខេត្ត រតនគិរី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។



-ជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹង សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋ ចំនួន៣២៨នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី៤១

នៃទិវាជ័យជម្នះ៧មករា នៅភូមិបាតីក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

✽លោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ជាអធិបតីភាពក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងពិធីសិតដាវដែកកំពង់ស្វាយ នៅវត្តតន្ត្រីយ៍សំរែ (ហៅវត្តកំពង់ធំ) ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។



-នាំយកថវិការបស់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនដល់ក្រុមគ្រួសារសព និងជនរងគ្រោះដោយរលំបាក់អគារ នៅខេត្តកែប នាភូមិក្រសាំង ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ឡៀង** អនុប្រធានទី១រដ្ឋសភា នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាលជាមួយនឹងសិស្សានុសិស្សឈ្មោះ

ស៊ិន ស្រីហឿន ថ្នាក់ទី១២ "ខ" នៃវិទ្យាល័យសំឡូត ជាជនពិការដៃទាំង២ ជើងទាំង២ បានរៀនពូកែខាងគណិតវិទ្យា បានចំណាត់ថ្នាក់លេខ៤ នៅវិទ្យាល័យសំឡូត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។



-ចុះពិនិត្យផ្លូវលំតភ្ជាប់ភូមិ និងភូមិ ក្នុងឃុំកំពង់ល្ពៅ កសាងដោយថវិការបស់ឃុំ បំពេញបន្ថែមដោយថវិការបស់ស្រុក (ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងអង្គវេទិកានាពេលកន្លងទៅ) នៅភូមិអូរជាំក្រោម ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំស៊ុង នៅសាលាឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាស្រែពន្លក នៅភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

✽នាថ្ងៃទី៧ និងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០

ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅខេត្តតាកែវ។

✽នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅក្រុងព្រៃវែង ខេត្តព្រៃវែង។

✽ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន១២៩នាក់ នៅសាលាមត្តេយ្យសិក្សាសហគមន៍ ក្នុង ភូមិចំនួន៥ គឺភូមិតាណូក ភូមិគោកត្រាង ភូមិគោករាំង ភូមិស្រែប្រាំង និងភូមិគោកពង្រ ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។



-ចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបលើក ទី៤១ នៃទិវាជ័យជម្នះ៧មករា នៅសាលាខេត្តឧត្តរមានជ័យ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីប្រកាសអនុប្រធានកិត្តិយសកាកបាទ-



ក្រហមខេត្តឧត្តរមានជ័យ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមជាគណៈអធិបតីក្នុងពិធីប្រណាំងទូកផ្កាចារ សមុទ្រ អបអរសាទររំលឹកខួបសកលឆ្នាំ២០២០ នៅ ឆ្នេរសមុទ្រក្រុងកែប ខេត្តកែប នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

-ជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ និងមានជំងឺ នៅតាមខ្នងផ្ទះក្នុងភូមិកោះសោម ឃុំអង្កោល ខេត្តកែប នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

✽នាថ្ងៃទី៤ ទី៨ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **សាយ បូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុម ប្រឹក្សាឃុំ និងចុះពិនិត្យអគារនៃសាលាមត្តេយ្យសិក្សាសហ- គមន៍ នៅឃុំជួនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ស្នួល លន់** និងលោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈ- កម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញា- ណក្ខន្ធអតីតវិវឌ្ឍន៍ នៅវិមានសព ខេត្តសៀមរាប និងចុះ សួរសុខទុក្ខអ្នកជំងឺក្នុងមន្ទីរពេទ្យបង្អែកសៀមរាប ក្រោម អធិបតីភាពសម្តេចពិជ័យសេនា **ឡៅ បាញ់** ឧបនាយក- រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅខេត្តសៀមរាប។

✽នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ស្នួល លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ ជាអធិបតីភាពក្នុងអង្គប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អាជ្ញាធរស្រុក អង្គរធំ នៅស្រុកអង្គរធំ ខេត្តសៀមរាប។

សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ

✽ឯកឧត្តម **ឃ័ង សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បាន៖



-ប្រជុំពិភាក្សាការងារជាមួយនឹងឯកឧត្តម **ហ៊ុំ សំអែង** អនុរដ្ឋលេខាធិការក្រសួងផែនការ ដើម្បីពិភាក្សាស្តីពី ការត្រៀមរៀបចំវេទិកាថ្នាក់ខេត្ត របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នៅខេត្តមណ្ឌលគិរី នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នាថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

✽ឯកឧត្តម **ង៉ា ខេន្ទ័យ** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បាន៖

-ដឹកនាំកិច្ចប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ជាមួយនឹង



តំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ថាមពលអគ្គិសនីចំនួន៦ច្បាប់ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំពិសេសព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី១) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៧ និងត្រៀមឡើងមានយោបល់ក្នុងពិធីបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យលោក **សូ សក្កា** និស្សិតឆ្នាំទី៤ ផ្នែកនីតិ-
សាស្ត្រភាសាបារាំង នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជានិស្សិតជ័យលាភីតំណាង
ឱ្យយុវជនព្រឹទ្ធសភាកម្ពុជាចេះភាសាបារាំង ចូលជួបសម្តែង
ការគួរសម និងទទួលការណែនាំ មុននឹងទៅចូលរួមកម្មវិធី
“សភាយុវជន” នៅប្រទេសបែលហ្ស៊ិក នាថ្ងៃទី២១ ខែមករា
ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



-ដឹកនាំបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការ
ទី២ព្រឹទ្ធសភា។



✽នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **សុខ
ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធាន
ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) បានអញ្ជើញដឹកនាំ
កិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) ដើម្បី
ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៧ និងត្រៀម
ឡើងមានយោបល់ក្នុងពិធីបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធ-

សភា នីតិកាលទី៤ នៅសាលប្រជុំគណៈកម្មការទី៤
ព្រឹទ្ធសភា។

✽លោកជំទាវ **ឌី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥
ព្រឹទ្ធសភា បានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បី
ពិនិត្យពិភាក្សាលើ៖ ១-បូកសរុបរបាយការណ៍សកម្មភាព
ការងាររបស់គណៈកម្មការប្រចាំឆ្នាំ២០១៩ ២-បិទបញ្ជី
បេឡារបស់គណៈកម្មការប្រចាំឆ្នាំ២០១៩ ៣-បញ្ហាផ្សេងៗ
នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការ
ទី៥ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បី
ពិនិត្យរបាយការណ៍បូកសរុបការងារអន្តរជាតិរបស់គណៈ-
កម្មការ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំ
គណៈកម្មការទី៥ព្រឹទ្ធសភា។

-ដឹកនាំប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បី
ពិនិត្យពិភាក្សាលើ៖ ១-ពិនិត្យកាលបរិច្ឆេទត្រៀមចុះបំពេញ



បេសកកម្មរបស់គណៈកម្មការពេលវិស្សមកាល ២-ពិភាក្សា
អំពីផែនការការងាររបស់គណៈកម្មការក្នុងឆ្នាំ២០២០ ៣-
បញ្ហាផ្សេងៗ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំ
គណៈកម្មការទី៥ព្រឹទ្ធសភា។



-ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម **ឈាន វុទ្ធ**
ប្រធានគណៈកម្មការទី៥រដ្ឋសភា ដើម្បីសិក្សាលើសំណើ
របស់ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធាន
(IPC) ស្នើសុំកម្ពុជាចូលជាសមាជិកស្ថាបនិករបស់អង្គ
ការសមាជសភាអន្តរជាតិ (IPC) នាថ្ងៃទី៩ ខែមករា ឆ្នាំ
២០២០ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

***ឯកឧត្តម អ៊ុក ប៊ុនឈឿន** ប្រធានគណៈកម្មការ
ទី៦ព្រឹទ្ធសភា បាន៖

-អនុញ្ញាតឱ្យលោក **ទេព មករា** ប្រធាននាយកដ្ឋាន
ព័ត៌មាន នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធា-
រណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលជួប និងចាក់
បញ្ចាំវីដេអូស្តីពី មុខងារនីតិកម្មព្រឹទ្ធសភា ដើម្បីពិនិត្យ
និងកែសម្រួល នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅសាល



ប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) ដើម្បី
ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៧ និងត្រៀមឡើង
មានយោបល់ក្នុងពិធីបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា
នីតិកាលទី៤ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅសាល
ប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បី
ពិនិត្យពិភាក្សាលើ៖ ១-សេចក្តីព្រាងផែនការប្រតិបត្តិរបស់
គណៈកម្មការឆ្នាំ២០២០ ២-ការងារផ្សេងៗ នាថ្ងៃទី២៣
ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៦
ព្រឹទ្ធសភា។



✽ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញដឹកនាំអង្គប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៤) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៧ និងត្រៀមឡើងមានយោបល់ក្នុងពិធីបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។



✽ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ **ហាន សំអាត** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖ ១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំឆ្នាំ២០១៩ ២-បូកសរុបរបាយការណ៍ចំណូល-ចំណាយរបស់គណៈកម្មការប្រចាំឆ្នាំ២០១៩ ៣-ពិនិត្យឆ្លងផែនការសកម្មភាពការងាររបស់គណៈកម្មការសម្រាប់ឆ្នាំ២០២០ ៤-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា។



✽ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **គង់**

សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) បានអញ្ជើញបើកកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៧ និងត្រៀមឡើងមានយោបល់ក្នុងពិធីបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។



✽ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ថវិកាប្រចាំខែមករា និងលើកទិសដៅការងារបន្ត នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។



ងារបន្ត នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

✽ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ម៉ាន់ ឆឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។

សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន៩រូប បានអញ្ជើញចូលរួមជាភិក្ខុយសក្កងពិធី មីទ្វិញអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

✽ ឯកឧត្តម **ជ័យ ជេន្ទ** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញ៖



- ចូលរួមក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសមហាបុរសលូតលាស់ចំពោះវិញ្ញាណក្ខន្ធសពសាស្ត្រាចារ្យវេជ្ជបណ្ឌិត **វ៉ូ គឹមហៀង** ឪពុកក្មេករបស់ឯកឧត្តម **វង្ស វិស្សត** រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅគេហដ្ឋានលេខ២៩ ផ្លូវលេខ១៩៦៦ ភូមិពោធិពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។



- ចូលរួមពិធីបុណ្យសពលោកតាឧបាសក **ជ័ង ឡូញ** ឪពុកក្មេករបស់ឯកឧត្តម **ជ័រ តាយ** អភិបាលខេត្តកំពត នៅគេហដ្ឋានលេខ៣៤ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើម-

គរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។



- ចុះសួរសុខទុក្ខឯកឧត្តម **គិន ណែន** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យជោងវៃ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។

✽ នាថ្ងៃទី២២ ខែ មករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត **ម៉ុង ប្រដិ** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះ និងពិភាក្សា ដើម្បីប្រមូលយកនូវបញ្ហាប្រឈម និងកង្វល់នានារបស់ផ្នែកឯកជន ទាក់ទងនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅព្រះរាជាណាចក្រកម្ពុជា ដាក់ចូលទៅក្នុងកិច្ចប្រជុំ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូរាជរដ្ឋាភិបាលនាពេលខាងមុខ នៅសាលប្រជុំនៃសភាពាណិជ្ជកម្មកម្ពុជា។

✽ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពី ប្រធានបទកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-11) ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ម៉ែន បញ្ញា** ប្រធានគណៈកម្មការទី៦រដ្ឋសភា នៅសាលបាយ័នវិមានរដ្ឋសភា ។

✽ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការកំណត់ទីកន្លែងរៀបចំកិច្ចប្រជុំ កាលបរិច្ឆេទកិច្ចប្រជុំតុល្យ និងប្រធានបទ

កិច្ចប្រជុំ និងនិមិត្តសញ្ញា (Logo) នៃកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-11) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត **ទួន ឡៀង** អនុប្រធានទី១រដ្ឋសភា នៅ សាលបន្ទាយស្រី វិមានរដ្ឋសភា ។



✽ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បាន អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ដាក់កូរ៉េនាគោរព វិញ្ញាណក្ខន្ធសពលលោកជំទាវ **លី គីម** ភរិយារបស់ឯកឧត្តម **សោម ចិន** សមាជិករដ្ឋសភាមណ្ឌលខេត្តកំពត នៅភូមិ កោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌបូស្សីកែវ រាជធានី ភ្នំពេញ។



✽ នាថ្ងៃទី២៦ និងទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង លឹម** អនុប្រធាន ឯកឧត្តម **អន ស៊ី** លេខាធិការ គណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធី បើកមហាសន្និបាតអាណត្តិទី៣របស់សម្ព័ន្ធភាពជាតិ សមា- គមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រោមអធិបតី- ភាពសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគារភ្នំពេញ រាជធានី ភ្នំពេញ។

✽ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្ម ការទី៩ព្រឹទ្ធសភា បានអញ្ជើញ៖

- ចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបការងារ

ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារសុខា ភ្នំពេញ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។



- សួរសុខទុក្ខឯកឧត្តម **ហែម ខន** អនុប្រធានគណៈ- កម្មការទី១០ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែ មករា ឆ្នាំ២០២០។

- ចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុបលើកទី១១ នៅសាលប្រជុំគណៈកម្មការ ទី៩ រដ្ឋសភា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

✽ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា ព្រមទាំង សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជា កិត្តិយសក្នុងពិធីសម្តែងសិល្បៈវប្បធម៌ចិន ក្នុងឱកាស អបអរសាទរុប្បប្បវេណីប្រពៃណីចិន នៅសាលាមហា- ស្រពកោះពេជ្រ រាជធានីភ្នំពេញ។

✽ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្ម- ការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖



- ចូលរួមជាកិត្តិយសក្នុងពិធីបើកការប្រឡងសូត្រគម្ពីរ អាល់គូអានុលការីមថ្នាក់ជាតិឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម **ឆ្មោត ផោន** រដ្ឋលេខាធិការប្រចាំការ និងជា តំណាងឯកឧត្តម **ហ៊ុម សែម** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង

ធម្មការ និងសាសនា នៅវិហារគីឡូម៉ែត្រលេខ៩ សង្កាត់ ច្រាំងចំរេះ ខណ្ឌបុស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែ មករា ឆ្នាំ២០២០។



-ចូលរួមជាតិក្តីយសក្នុងពិធីបិទការប្រឡងសូត្រតម្កីរ អាល់គូអាឡូការីមថ្នាក់ជាតិឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអែន** ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិហារគីឡូម៉ែត្រលេខ៩ សង្កាត់ ច្រាំងចំរេះ ខណ្ឌបុស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែ

មករា ឆ្នាំ២០២០។

✽នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ឡាន ឆន** លេខាគណៈកម្មការទី១០ព្រឹទ្ធសភា ឯកឧត្តម **ម្រីង គឹមស្រីន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម **ហេង មូរ៉ា** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា និង លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចូលរួមកាត់បួសសីមាព្រះវិហារ និង សម្តោចឆ្លងសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា និងលោកជំទាវ នៅវត្តមាត់បរិយត្តិធម៌ ហៅវត្តក្បាលដំរី ភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ឡាន ឆន** លេខាគណៈកម្មការទី១០ព្រឹទ្ធសភា ចូលរួមពិធីពិសា អាហារការងាររវាងក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ឥណ្ឌា ដើម្បីអបអរសាទរឧបលើកទី៧១ឆ្នាំ នៃទិវាឯករាជ្យជាតិ សាធារណរដ្ឋឥណ្ឌា នៅសណ្ឋាគារសូហ្វីតែល រាជធានី ភ្នំពេញ។

ការទទួលពាក្យបណ្តឹង

✽ក្នុងអំឡុងខែមករា ឆ្នាំ២០២០នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៧ករណី ទទួលលិខិតឆ្លើយតបអំពី ការដោះស្រាយពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន២ករណី កំពុងពិនិត្យសិក្សាចំនួន៧ករណី ព្រមទាំងបានទទួលឯកសារ ពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីជូនជ្រាបចំនួន៨ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភាចំពោះបេសកកម្មក្រៅប្រទេស



✽ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំប្រតិភូកម្ពុជា ទៅបំពេញ ទស្សនកិច្ចការងារនៅទីក្រុងហ្គុងជូ ប្រទេសកូរ៉េខាងត្បូង

ក្នុងគោលបំណងពិភាក្សាអំពី ការអភិវឌ្ឍលើវិស័យវេជ្ជសាស្ត្រ សុខាភិបាល ដើម្បីផលប្រយោជន៍សាធារណៈនៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាព និងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

✽ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិកលើកទី២៨ (APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារ
ឆ្នាំ២០១៩ ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២០**



ឯកឧត្តម អ៊ុំ សារីទ្ធ អធិបតីភាពក្នុងកិច្ចប្រជុំ

នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំឆ្នាំ២០១៩ ព្រមទាំងលើកទិសដៅការងារប្រចាំឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធានការិយាល័យឡើង នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។

នាឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** បានជម្រាបជូនអង្គប្រជុំអំពីព្រឹត្តិការណ៍អន្តរជាតិ តំបន់ ជាតិ និងបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំឆ្នាំ២០១៩ ដោយវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានបំពេញការងារ និងផ្តល់សេវាជូនដល់ថ្នាក់ដឹកនាំ សមា-

ជិក សមាជិកាព្រឹទ្ធសភា បានយ៉ាងរលូន។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថាព្រឹទ្ធសភាបានបញ្ចប់ឆ្នាំទី២ នៃនីតិកាលទី៤ បានដោយរលូនប្រកបដោយកិត្តិយស ស្មោះដៃ ជោគជ័យ និងលទ្ធផលល្អ ហើយមានសក្តានុពលគ្រប់គ្រាន់ ដើម្បីចូលឆ្នាំទី៣ ដែលតម្រូវឱ្យត្រៀមការងារពហុវិស័យជាមុន ឱ្យបានគ្រប់ជ្រុងជ្រោយទាំងរូបវន្ត និងទាំងស្មារតី សម្រាប់ដំណើរបន្តទៅមុខនៃនីតិកាលថ្មី។ ការត្រៀមប្រឈមនឹងការវិវត្តថ្មីៗក្នុងឆ្នាំ២០២០ តម្រូវឱ្យមានការត្រៀមខ្លួនជាមុនឱ្យបានល្អ ចេះបត់បែនតាមកាលៈទេសៈ និងពេលវេលា។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានមានប្រសាសន៍បន្ថែមថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកំពុងធ្វើឱ្យមានការប្រែប្រួលគុណភាពនៃការគិត និងការធ្វើរបស់អ្នកដឹកនាំគ្រប់ថ្នាក់ដែលត្រូវបែរទៅកាន់ការស្រាវជ្រាវធ្វើជាមូលដ្ឋាននៃការផលិតសេវា និងផលិតផល ព្រមទាំងការប្រើប្រាស់ប្រព័ន្ធ ICT នៅក្នុងការងារប្រចាំថ្ងៃ។ ក្នុងរយៈពេលនៃការអភិវឌ្ឍស្ថាប័នខាងមុខ មានកត្តាជាគន្លឹះ៤ចំណុចជាអាទិ៍៖ សេវាធនធានមនុស្ស សមត្ថភាព ការដឹកនាំគ្រប់គ្រង និងកិច្ចសហការគ្នា ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានសង្កត់ធ្ងន់ថា



ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំ



ទិដ្ឋភាពកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំ

អ្វីដែលត្រូវអនុវត្តន៍ជាប្រចាំដោយយុត្តិធម៌ និងក្លាហានគឺ គោលនយោបាយដំបង និងការ៉ុត។ ដំណាក់កាលអនុគ្រោះ និងការដុះស្លែ ដួលហើយមិនក្រោក ខុសហើយមិនកែ បាន កន្លងផុតទៅហើយ។ វិន័យ និងកំណែទម្រង់តាមអភិក្រម ទាំង៥ចំណុច ក្លាយជាឧបករណ៍អនុវត្តពិតប្រាកដ នៃការ ដឹកនាំ និងគ្រប់គ្រង ដែលត្រូវអនុវត្តតាមអភិក្រមអភិបាល- កិច្ចល្អ នីតិវិធី តម្លាភាព យុត្តិធម៌ និងគណនេយ្យភាព។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសង្ឃឹមថា ការបញ្ចប់ការងារ ឆ្នាំ២០១៩ដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ តាមផែនការគ្រោងទុក និងត្រូវយកចិត្តទុកដាក់កសាង ផែនការសកម្មភាពឆ្នាំ២០២០ ឱ្យបានគ្រប់ជ្រុងជ្រោយ និងលើមូលដ្ឋាននៃការដកពិសោធន៍មើលលើលទ្ធផល

ការងារឆ្នាំ២០១៩ ដែលមានវិសាលភាពកាន់តែធំទូលាយ និងឆ្លងកាត់វិញ្ញាសាលំបាក និងថ្មីៗជាច្រើន ដែលពុំបាន គ្រោងទុក។

ជាមួយនឹងទិសដៅការងារ ដែលបានដាក់ចេញ ក្នុងការ ផ្តល់សេវាលើមុខងារទាំង៥របស់ព្រឹទ្ធសភាប្រចាំឆ្នាំ២០២០ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានណែនាំដល់ថ្នាក់- ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ត្រូវប្តេជ្ញាធ្វើដំណើរទៅមុខជានិច្ចគឺ ម្នាក់ៗ ត្រូវមានស្វ័យ- ភាពផ្ដួចផ្ដើមគំនិត និងច្នៃប្រឌិត (ហ៊ានគិត ហ៊ានធ្វើ ហ៊ាន ទទួលខុសត្រូវ) ហើយកុំធ្វើអ្វីតាមរបៀបដដែលៗ ដើម្បី បង្កើតឡើងនូវលទ្ធផលថ្មីឱ្យកាន់តែល្អប្រសើរ។

(អត្ថបទ៖ វង់ សុផាតិ រូបភាព៖ ជា ហុកលាង)



ទិដ្ឋភាពកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំ

**អគ្គលេខាធិការព្រឹទ្ធសភាចូលរួមប្រជុំគណៈកម្មាធិការ
អចិន្ត្រៃយ៍សមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង**



ឯកឧត្តម អ៊ី សារីទ្វី (ទី២ពីស្តាំ)

តបតាមការអញ្ជើញរបស់លោកស្រី Marie-Joséphine Diallo ប្រធានសមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង (ASGPF) ឯកឧត្តម **អ៊ី សារីទ្វី** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ប្រចាំឆ្នាំ នៃសមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង (ASGPF) នៅសាលប្រជុំ Questure នៃរដ្ឋសភាប្រទេសបារាំង កាលពីថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០។

បន្ទាប់ពីស្តាប់របាយការណ៍ និងពិភាក្សាយ៉ាងហ្មត់ចត់អង្គប្រជុំបានសម្រេច៖

១-លើកបញ្ហាផ្លាស់ប្តូរសមាសភាពសមាជិក សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ថ្មីរបស់សមាគមទៅពិភាក្សាក្នុងឱកាសកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាគមទាំងមូល នាដើមខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងរ៉ាបាត(Rabat) ប្រទេសម៉ារ៉ុក(Maroc)។

២-ផ្តល់អាហារូបករណ៍ដល់មន្ត្រីសភា ១រូបជារៀងរាល់ឆ្នាំ ដើម្បីចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល (ចាប់ទទួលពាក្យសុំត្រឹមខែកក្កដា ឆ្នាំ២០២០)។

៣-បន្តទំនាក់ទំនងសហការជាមួយសមាគមសភាប្រើភាសាបារាំង(APF)ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់APF ក្នុងភាពជាដៃគូអភិវឌ្ឍន៍និងតម្លៃលទ្ធិប្រជាធិបតេយ្យ។

៤-បានកំណត់យកទីក្រុង Rabat ប្រទេស Maroc ជាទីកន្លែងប្រជុំមហាសន្និបាតលើកក្រោយនាដើមខែកក្កដា ឆ្នាំ២០២០។ ប្រធានបទនឹងជម្រាបជូនជាផ្លូវការនៅពេលក្រោយ។

៥-ការធានាបង់វិភាគទានសមាគមឱ្យបានទៀងទាត់

យ៉ាងតិចរយៈពេល៣ឆ្នាំចុងក្រោយជាប់ៗគ្នា ជាលក្ខណៈវិនិច្ឆ័យមួយនៃការឈរឈ្មោះជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍។

ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មនៅប្រទេសបារាំង ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានជួបលោក Jean-Louis Schroedt Girard អគ្គលេខាធិការព្រឹទ្ធសភាបារាំង នៅព្រឹទ្ធសភាបារាំង ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានលទ្ធផលដូចតទៅ៖

១-លោក Jean-Louis Schroedt Girard អគ្គលេខាធិការព្រឹទ្ធសភាបារាំង សំដែងបំណងសុំមកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងខែមីនា ខាងមុខនេះ។

២-ព្រឹទ្ធសភាបារាំងនៅតែរក្សាកិច្ចសហប្រតិបត្តិការបច្ចេកទេស ដូចជា៖ ការទទួលទស្សនកិច្ចការងាររបស់សមាជិកព្រឹទ្ធសភា ក៏ដូចជាការទទួលទស្សនកិច្ចសិក្សារបស់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាជាប្រចាំឆ្នាំដដែល។

៣-ព្រឹទ្ធសភាបារាំងនឹងបញ្ជូនមន្ត្រីឯកទេសជំនាញមកចូលរួមវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសភាក្នុងកម្រិតតំបន់នៅកម្ពុជា។

៤-ព្រឹទ្ធសភាបារាំងកំពុងសិក្សាលទ្ធភាពក្នុងការសហការធ្វើវិមជ្ឈការ ដោយបើកវគ្គបណ្តុះបណ្តាលនៅកម្ពុជាស្តីពី ការងារសភា (CISAP) ២ឆ្នាំម្តង ជាភាសាអង់គ្លេសសម្រាប់មន្ត្រីសភានានានៅជុំវិញពិភពលោក ដោយសហការជាមួយវិទ្យាស្ថានសភាកម្ពុជា។ វគ្គបែបនេះតែងរៀបចំធ្វើ២ឆ្នាំម្តងនៅទីក្រុងប៉ារីស។

(អត្ថបទ៖ ទេព មករា)



ឯកឧត្តម អ៊ី សារីទ្វី (ស្តាំ) ទស្សនកិច្ចនៅព្រឹទ្ធសភាបារាំង

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នារសៀលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងអង្គភាពចំណុះខុទ្ទកាល័យអគ្គលេខាធិការព្រឹទ្ធសភា ស្តីពី ផែនការការងារសម្រាប់ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះខុទ្ទកាល័យអគ្គលេខាធិការព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការងារសម្រាប់ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ប្រសិទ្ធភាពនៃការឆ្លើយឆ្លង និងគ្រប់គ្រងជម្លោះ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



✽នារសៀលថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីគ្រប់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នារសៀលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ឈឹម ព្រះខ័ន** អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអង្គភាពចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង វុទ្ធា** អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអង្គភាពចំណុះអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ **លី គឹម** ភរិយាឯកឧត្តម **សោម មិន** សមាជិកគណៈកម្មការទី១០នៃរដ្ឋសភា នៅគេហដ្ឋានផ្ទះលេខ១៨ ផ្លូវលេខ១១ បុរីប៉ែងហ្គុត ដីស្តា អ៊ែមីរ៉េលដ៍ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌបួស្សីកែវ រាជធានីភ្នំពេញ។





ពិធីបើក

សន្និសីទសហប្រតិបត្តិការ ១៦ ខែដំបូង

(កញ្ញា/២០១៨ - ធ្នូ/២០១៩)

និងទិសដៅការងារ ឆ្នាំ២០២០ របស់ខ្ពត្តមន្ត្រីកម្មវិធីក្រសួង និងផ្ទះឈាម

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ

ថ្ងៃពុធ ១៦ ខែកញ្ញា ឆ្នាំ២០១៨

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ

ព្រះវិហារ រាជធានីភ្នំពេញ